



Spotlight Initiative



១០ ចំណុចដែលត្រូវដឹងពីអំពើហិង្សាលើពលករ ទេសន្តប្រទេសកម្ពុជា

- តើខ្ញុំចាំបាច់ត្រូវដឹងអ្វីខ្លះ អំពីពលករទេសន្តប្រទេសកម្ពុជា?
- តើខ្ញុំមានអ្វីដែលខ្ញុំត្រូវការដើម្បីដឹង?
- តើខ្ញុំត្រូវធ្វើយ៉ាងណា ដើម្បីឱ្យការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្ញុំមានសុវត្ថិភាព?
- អ្វីដែលត្រូវធ្វើ និងអ្វីដែលមិនត្រូវធ្វើ ដើម្បីគោរពតាមគោលការណ៍ដែលយកចិត្តទុកដាក់ចំពោះជនរងគ្រោះ?
- តើខ្ញុំត្រូវនិយាយយ៉ាងដូចម្តេច ជាមួយនឹងអ្នករួចរស់ពីអំពើហិង្សា?

bit.ly/10tips4wmw



១. អំពីអ្នករួចរស់ពីអំពើហិង្សា

- អ្នករួចរស់ពីអំពើហិង្សាអាចរងផលប៉ះពាល់ តាមបែបច្រើនយ៉ាង ពីការរំលោភបំពានដែលពួកគេធ្លាប់ជួបប្រទះកន្លងមក។
- ពួកគេអាចមានអារម្មណ៍ភ័យខ្លាច ទទួលរងភាពអាម៉ាស់ ត្រូវបានគេមាក់ងាយ គិតថាខ្លួនឯងគ្មានអំណាចធ្វើអ្វីបានទាល់តែសោះ និងសូម្បីតែបន្ទោសខ្លួនឯង ចំពោះអ្វីដែលបានកើតឡើងចំពោះពួកគេទៀតផង។

ជាសវាងធ្វើការវិនិច្ឆ័យ និងកសាងការជឿទុកចិត្ត

២. អំពីពលករទេសន្តប្រទេសកំសាន្ត

បញ្ហាប្រឈម និងការព្រួយបារម្ភបន្ថែមទៀត ដែលពលករទេសន្តប្រទេសកំសាន្តជួបប្រទះ

- ការនៅឆ្ងាយពីការគាំទ្រក្រៅផ្លូវការ (ឧទាហរណ៍ គ្រួសារ និងមិត្តភក្តិ)
- ការខ្វះការយល់ដឹងអំពីសិទ្ធិរបស់ខ្លួន
- ភ័យខ្លាចមិនហ៊ានរាយការណ៍ទៅកាន់នគរបាលដោយសារតែអាចត្រូវបានគេបណ្តេញចេញពីប្រទេសនោះ
- ឧបសគ្គភាសា ឬមិនចេះភាសារបស់ប្រទេសគោលដៅ
- ខ្លាចទទួលរងការរើសអើងពីអ្នកផ្តល់សេវា
- ខ្លាចបាត់បង់ការងារ និងប្រាក់ចំណូល
- ខ្លាចត្រូវបានគេបំបែកពីកូន និង/ឬបាត់បង់សិទ្ធិយុំគ្រងកូន
- ខ្លាចត្រូវបានសហគមន៍នៅស្រុកកំណើត បដិសេធលែងរាប់រកនៅពេលដែលនាងត្រឡប់ទៅវិញ



៣. តើខ្ញុំមានអ្វី ដែលខ្ញុំត្រូវការដែលឬទេ ?

ឯកសារមគ្គុទេសក៍ ស្តីពីពលករទេសន្តប្រវេសក៍ជាស្រ្តី ដើម្បីយល់ពីស្ថានភាពរបស់ពួកគេ

ឯកសារព័ត៌មានអំពីសុខភាព ដែលត្រូវបានរៀបចំឡើងជាពិសេសសម្រាប់ស្រ្តីដែលជាជនទេសន្តប្រវេសន៍ (ពិចារណាពីភាសា និងមិនតម្រូវឱ្យរាយការណ៍ ដែលអាចបញ្ជូននាងទៅរកសេវា) ដើម្បីបំពេញតម្រូវការផ្នែកវិជ្ជាសាស្ត្ររបស់នាង

ការយល់ដឹង និងការភ្ជាប់ទំនាក់ទំនងជាមួយនឹង **ក្រុមគាំទ្រចិត្តសង្គមសម្រាប់ជនទេសន្តប្រវេសក៍ជាស្រ្តីដែលរួចរស់ពីអំពើហិង្សា** ដូចជា បណ្តាញមិត្តជួយមិត្ត ជាដើម

បញ្ជីឈ្មោះ: **ដៃគូដែលធ្វើការងារ ឆ្លើយតបចំពោះករណីរំលោភបំពានសិទ្ធិការងារ** ដូចជា សេនាតុព័ន្ធការងារ សហជីព ស្ថានទូត ឬមជ្ឈមណ្ឌលធនធានទេសន្តប្រវេសន៍

ទម្រង់ធ្វើផែនការសុវត្ថិភាព សម្រាប់ពលករទេសន្តប្រវេសក៍ជាស្រ្តី តើនាងអាចទៅទីកន្លែងណា ដោយពុំចាំបាច់រាយការណ៍ប្រាប់អាជ្ញាធរ, ថាតើនាងនៅជាប់ឆ្ងាយពីគេ/ជាប់នៅក្នុងផ្ទះឬ, ។ល។

ឯកសារដែលរៀបរាប់លម្អិតពី **ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា** ពាក់ព័ន្ធនឹងពលករទេសន្តប្រវេសក៍ជាស្រ្តី ដែលចូលមកតាមច្រកផ្លូវការណ៍ និងច្រកមិនរៀបរយ

ការណែនាំ និងពិធីសារ ស្តីពីការបញ្ជូនដែលត្រូវបានធ្វើបច្ចុប្បន្នភាពបង្ហាញព័ត៌មានដែលងាយស្រួលយល់ សម្រាប់ពលករទេសន្តប្រវេសក៍ជាស្រ្តី

បញ្ជីឈ្មោះ: **អ្នកបកប្រែ** និងអ្នកសម្របសម្រួលដែលយល់ដឹងពីកត្តាវប្បធម៌ និងព័ត៌មានសម្រាប់ទំនាក់ទំនងរបស់ពួកគេ



៤. តើខ្ញុំត្រូវធ្វើយ៉ាងណា ដើម្បីឱ្យការប្រើប្រាស់បច្ចេកវិទ្យា របស់ខ្ញុំមានសុវត្ថិភាព?

ប្រើប្រាស់**ជម្រើសច្រើនយ៉ាង** (ទូរស័ព្ទ, សារជាអក្សរ, ការឆាតតាមរយៈ គេហទំព័រ, apps) ដើម្បីឱ្យអ្នករួចរស់ពីអំពើហិង្សា អាចទទួលបានការ គាំទ្រជាភាសានិយាយរបស់ពលករទេសន្តប្រវេសក៍ជាស្រ្តី

ប្រើប្រាស់វិធីសាស្ត្រ ដែលប្រើប្រាស់ដោយពលករទេសន្តប្រវេសក៍ជាស្រ្តី ហើយដោយមិនគិតថ្លៃ ឬមានតម្លៃសមរម្យ ងាយស្រួលប្រើប្រាស់ និង មិនតម្រូវឱ្យត្រូវធ្វើតាមច្រើនជំហាន (ឧទាហរណ៍ ត្រូវដោនឡូត app ដោយមានលក្ខខណ្ឌតម្រូវអំពីប្រព័ន្ធដែលអាចប្រើប្រាស់ app, បង្កើត គណនី/ចុះឈ្មោះ ឬបញ្ជាក់ពីអត្តសញ្ញាណជាដើម)

កុំប្រើប្រាស់ការបកប្រែដោយស្វ័យប្រវត្តិ ដែលអាចបង្កនូវបញ្ហាជាច្រើន

ធ្វើតេស្តពិនិត្យតាមដាន និងកែសម្រួលវិធីសាស្ត្រ ដែលកំពុងប្រើប្រាស់ឱ្យ បានទៀងទាត់ ដើម្បីធានាថាអ្នកនឹងអាចបំពេញតម្រូវការរបស់អ្នកដែល រួចរស់ពីអំពើហិង្សាដោយមានការរក្សាភាពជាឯកជន និងសន្តិសុខ ក្នុង កម្រិតស្តង់ដារខ្ពស់បំផុត

ប្រើប្រាស់បរិក្ខារដែលផ្គត់ផ្គង់ដោយអង្គការ/ស្ថាប័ន និងទទួលបានការបណ្តុះបណ្តាលអំពីរបៀបប្រើប្រាស់បរិក្ខារទាំងនេះ។ **កុំប្រើប្រាស់ឧបករណ៍ ផ្ទាល់ខ្លួន** និងមិនត្រូវដោនឡូតព័ត៌មានផ្ទាល់ខ្លួន ឬសុសវ័រដាក់លើ ឧបករណ៍ដែលប្រើប្រាស់លើគោលបំណងការងារនោះឡើយ

ធានាថាអ្នក/អង្គការរបស់អ្នកអាចគ្រប់គ្រងលើបច្ចេកវិទ្យាដែលកំពុងត្រូវ បានប្រើប្រាស់ ដើម្បី**រក្សាស្តង់ដារសន្តិសុខ និងឯកជនភាពក្នុងកម្រិតខ្ពស់ បំផុត** ដើម្បីចៀសវាងការស្ទាក់ចាប់ការប្រើប្រាស់របស់អ្នក។ ភាគីទី ៣ មិន គួរអាចចូលមើលព័ត៌មានដែលត្រូវបានបញ្ជូន (ឧទាហរណ៍ ប្រព័ន្ធ ទិន្នន័យ ឯកសារ ឆាត ឬរូបភាពដែលបានរក្សាទុក ការចិតសម្លេង។ល។)

ផ្តល់ព័ត៌មានដល់អ្នករួចរស់ពីអំពើហិង្សា អំពីរបៀបលុបចោលសារទំនាក់ ទំនងគ្នា កំណត់ការរក្សាភាពជាឯកជនឱ្យបានតឹងរឹង បង្កើនសុវត្ថិភាព និង សន្តិសុខរបស់ពួកគេ និងប្រើប្រាស់វិធីសាស្ត្រដ៏ល្អបំផុត ដើម្បីចងក្រង ទុកជាឯកសារអំពីការរំលោភបំពាននានា



៥. អ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ក្នុងការអនុវត្តតាមគោលការណ៍ ដែលយកចិត្តទុកដាក់ចំពោះអ្នករួចរស់ពីអំពើហិង្សា

អ្វីដែលគួរធ្វើ

- ✓ ពន្យល់ប្រាប់នាងពីរបៀបរក្សាឯកជនភាព និងការសម្ងាត់
- ✓ ពន្យល់ប្រាប់នាងពីរបៀបភ្ជាប់ឡើងវិញ ប្រសិនបើការសន្ទនាត្រូវបានកាត់ផ្តាច់
- ✓ ធានាភាពជាឯកជននៅពេលទំនាក់ទំនងជាមួយនឹងអ្នករួចរស់ពីអំពើហិង្សា
- ✓ រក្សាកំណត់ត្រានានា នៅក្នុងទម្រង់សារដែលចាក់សោ ឬនៅក្នុងប្រព័ន្ធទិន្នន័យដែលពុំបង្ហាញពីអត្តសញ្ញាណ និងមានដាក់លេខសម្ងាត់ការពារ
- ✓ គោរពកាលៈទេសៈរបស់ស្ត្រីម្នាក់ៗ និងសិទ្ធិរបស់ពួកគេក្នុងការធ្វើសេចក្តីសម្រេចចិត្តដោយខ្លួនឯងផ្អែកតាមព័ត៌មានត្រឹមត្រូវ
- ✓ ឆ្លុះបញ្ចាំងពីភាពលម្អៀងផ្ទាល់ខ្លួនរបស់អ្នក និងឈ្វេងយល់ពីបទពិសោធន៍ក្នុងវប្បធម៌ និងសង្គមរបស់ជនរងគ្រោះ
- ✓ ចាត់វិធានការ ដើម្បីថែទាំខ្លួនឯង។ នេះគឺជាអ្វីដែលមានសារៈសំខាន់សម្រាប់អ្នក ដើម្បីឱ្យអ្នកអាចបន្តផ្តល់សេវាដល់ស្ត្រីដទៃទៀត

អ្វីដែលមិនគួរធ្វើ

- ✗ ចែករំលែកព័ត៌មាននានា ដោយពុំមានការយល់ព្រមពីអ្នកដែលរួចរស់ពីអំពើហិង្សា
- ✗ ទូរស័ព្ទទៅនាងវិញប្រសិនបើការសន្ទនាត្រូវបានកាត់ផ្តាច់
- ✗ ធ្វើការនៅទីកន្លែងដែលអ្នកដទៃទៀត អាចមើលឃើញ ឬស្តាប់ឮការសន្ទនារបស់អ្នក
- ✗ ទុកឯកសារនៅកន្លែងដែលគេអាចមើលឃើញ ឬដែលគេអាចចូលមើលបាន
- ✗ ប្រាប់អ្នកដែលរួចរស់ពីអំពើហិង្សា ពីអ្វីដែលត្រូវធ្វើបោកបញ្ឆោតពួកគេឱ្យធ្វើការសម្រេចចិត្តអ្វីមួយ
- ✗ សន្និមត៌ថាអ្នកដឹងពីសាវតា ឬកាលៈទេសៈរបស់នាង
- ✗ មិនខ្វល់ខ្វាយចំពោះសុខុមាលភាពផ្ទាល់ខ្លួនរបស់អ្នក

៦. ការស្តាប់ដោយយកចិត្តទុកដាក់

- និយាយឡើងវិញដោយប្រើប្រាស់ពាក្យពេចន៍ផ្សេង និងសង្ខេបអ្វីដែលអ្នករួចរស់ពីអំពើហិង្សាបាននិយាយ ទៅតាមការចាំបាច់ដើម្បីបង្ហាញថាអ្នកពិតជាកំពុងស្តាប់ និងយល់អ្វីដែលនាងកំពុងនិយាយប្រាកដមែន
- **សួរបញ្ជាក់** នៅពេលដែលចាំបាច់
- **ឆ្លុះលើ** ខ្លឹមសារ និង/ឬអារម្មណ៍។ ជួយឱ្យអ្នកដែលរួចរស់ពីអំពើហិង្សាផ្ដោតលើប្រធានបទនេះឡើងវិញ ប្រសិនបើពួកគេនិយាយចូលទៅក្នុងប្រធានបទមួយទៀត
- **ការប្រើប្រាស់បច្ចេកទេសទំនាក់ទំនងដោយមិនប្រើពាក្យសម្តី** និងទុកពេលស្ងៀមស្ងាត់ ដើម្បីឱ្យអ្នករួចរស់ពីអំពើហិង្សាបានគិត
- **ផ្តោលើអ្វីដែលបុគ្គលនោះកំពុងនិយាយ** ចៀសជាងទាញ ឬត្រៀមរៀបចំអ្វីដែលអ្នកនឹងនិយាយបន្ទាប់

ខ្ញុំសូមគិតបន្តិចថាតើខ្ញុំយល់ ត្រឹមត្រូវដែរឬទេ...

ស្តាប់ទៅអ្នកបីដូចជា ភ័យខ្លាចខ្លាំងណាស់ នៅពេលដែលគាត់ស្រែកកំហក់ និងលើកដៃរបស់គាត់

នៅពេលដែលអ្នកនិយាយថាគាត់កំពុងគំរាមអ្នក តើអ្នកអាចប្រាប់ខ្ញុំបានទេ ថាគាត់និយាយអ្វីខ្លះ?

អ្នកនិយាយពិខាងដើមថា អ្នកកំពុងដើរទៅផ្ទះ ហើយបន្ទាប់មក... គាត់ចេញមកតាមផ្លូវពេញក្រណាត់អ្នក...

៧. ការសួរសំណួរដែលមានប្រសិទ្ធភាព

សំណួរ ៣ ប្រភេទ៖

1. **សំណួរបើក៖** សំណួរទាំងនេះឡើងទឹកចិត្តឱ្យអ្នករួចរស់ពីអំពើហិង្សានិយាយ និងពន្យល់បន្ថែមលើអ្វីដែលនាងកំពុងនិយាយ។ សូមប្រើប្រាស់សំណួរទាំងនេះឱ្យបានញឹកញាប់។
2. **សំណួរបិទ៖** (ប៉ា/ទេ)៖ សំណួរទាំងនេះអាចបន្តចបង្អាក់មិនឱ្យអ្នកដែលរួចរស់ពីអំពើហិង្សាបន្តនិយាយ។ សូមប្រើសំណួរទាំងនេះតែនៅពេលដែលត្រូវការព័ត៌មានជាក់លាក់តែប៉ុណ្ណោះ។
3. **សំណួរដែលចាប់ផ្តើមជាមួយនឹង “ហេតុអ្វី”៖** សំណួរទាំងនេះស្តាប់ទៅហាក់បីដូចជាការបន្ទោសជនរងគ្រោះ។ ចៀសវាងប្រើប្រាស់សំណួរទាំងនេះ

ប្រសិនបើមានអ្នកបកប្រែ អ្នកបកប្រែក៏ត្រូវគោរពតាមចំណុចទាំងនេះ ផងដែរ។ សូមចៀសវាងប្រើប្រយោគដូចជា ហេតុអ្វីបានជាអ្នកមិនស្វែងរកការគាំទ្រនៅក្នុងប្រទេសគោលដៅ? ហេតុអ្វីបានជាអ្នកមិនរកឯកសារផ្លូវការ? ប្រយោគទាំងនេះជាការបន្ទោសនាង។

តើអ្នកអាចបានទៅដល់កន្លែងដែលមានសុវត្ថិភាពដោយរបៀបណា?

សូមប្រាប់ខ្ញុំបន្ថែម តើវាកើតឡើងយ៉ាងដូចម្តេច?

តើអ្នកចង់ទៅជួបគ្រូពេទ្យដែរឬទេ?

~~ហេតុអ្វីបានជាអ្នកធ្វើបែបនោះ?~~




៨. ធ្វើឱ្យគាត់មានមូលដ្ឋាន

ទុកពេលឱ្យអ្នកដែលរួចរស់ពីអំពើហិង្សាបណ្តែតអារម្មណ៍ទៅតាមអ្វីដែលធ្វើឱ្យគាត់មានអារម្មណ៍បែបនេះ – និងប្រាប់ឱ្យពួកគេដឹងថាវាមិនមែនជារឿងធម្មតា។ ការធ្វើបែបនេះជួយឱ្យអ្នកដែលរួចរស់ពីអំពើហិង្សាមានអារម្មណ៍កក់ក្តៅ ពេលនៅជាមួយអ្នក។

មិនអីទេ អាចយំបាន, ការយំគឺជាការសម្តែងពីអារម្មណ៍។

ស្រ្តីជាច្រើននាក់ នៅក្នុងស្ថានភាពរបស់អ្នក ក៏មានអារម្មណ៍ខឹងដូចគ្នានោះដែរ។


“វាជារឿងធម្មតាដែលអ្នកមានអារម្មណ៍អាក់អន់ចិត្តបន្ទាប់ពីអ្វីដែលអ្នកបានឆ្លងកាត់, មនុស្សជាច្រើនដែលមានបទពិសោធន៍ស្រដៀងនឹងអ្នកក៏មានអារម្មណ៍អាក់អន់ចិត្តដែរ។”



Spotlight Initiative



៩. ការឆ្លើយតបចំពោះការបន្ទោសខ្លួនឯង



- ដូចដែលយើងបានស្តាប់ឮ អ្នករួចរស់ពីអំពើហិង្សាច្រើនតែមានអារម្មណ៍ថាខ្លួនឯងជាអ្នកខុស និងបន្ទោសខ្លួនឯងដែលធ្វើឱ្យការរំលោភបំពាននេះកើតមានឡើង
- ជានិច្ចកាល វាមិនមែនជាកំហុសរបស់ជនរងគ្រោះឡើយ
- ប្រសិនបើអ្នកណាម្នាក់មានអារម្មណ៍ ថាខ្លួនឯងខុស ឬបន្ទោសខ្លួនឯង សូមលើកឡើងថា នេះគឺជាប្រតិកម្មធម្មតា ប៉ុន្តែបញ្ជាក់ចំពោះពួកគេថា អ្នកដែលរួចរស់ពីអំពើហិង្សាមិនមែនជាអ្នកខុសនោះឡើយ
- សូមសម្តែងនូវការគោរព នៅពេលដែលអ្នកឆ្លើយតបចំពោះការបន្ទោសខ្លួនឯង និងចៀសវាងតវ៉ាជាមួយនឹងអ្នកដែលរួចរស់ពីអំពើហិង្សា

▪ ធានាថានាងដឹងពីស្ថានភាពស្របច្បាប់របស់នាង ហើយការធ្វើទេសន្តប្រវេសន៍មិនមែនជាហេតុផលដែលនាំឱ្យមានអំពើហិង្សាកើតឡើងនោះឡើយ។ អ្នករួចរស់ពីអំពើហិង្សា មិនមែនជាអ្នកខុសឡើយ ទោះជានាងស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយ។

▪ ទទួលស្គាល់ពីបញ្ហាប្រឈមការលំបាកដែលពាក់ព័ន្ធនឹងការស្វែងរកការគាំទ្រនៅក្នុងប្រទេសគោលដៅ (កន្លែងថ្មី)។

១០. ប្រយោគដែលនាំឱ្យមានការសះស្បើយ

កសាងទំនាក់ទំនង

សូមអគុណដែលបានប្រាប់ខ្ញុំ

បញ្ជាក់ផ្ទៀងផ្ទាត់ និងផ្តល់ភាពអង់អាច

អ្នកមានសេចក្តីក្លាហានណាស់ដែលប្រាប់ខ្ញុំបែបនេះ

កសាងទំនុកចិត្ត

ខ្ញុំជឿអ្នក

ធានាអះអាង និងមិនបន្ទោស

អ្វីដែលកើតមានឡើង មិនមែនជាកំហុសរបស់អ្នកឡើយ

សម្តៅ និងការយល់ចិត្ត

ខ្ញុំសោកស្តាយដែលហេតុការណ៍ទាំងនេះបានកើតឡើង
ចំពោះអ្នក



Spotlight Initiative



កម្មវិធីសុវត្ថិភាព និងយុត្តិធម៌៖ សម្រេចឱ្យបាននូវសិទ្ធិ និងឱកាសរបស់ពលករទេសន្តប្រវេសក៍ជាស្រ្តី នៅក្នុងតំបន់អាស៊ាន គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម Spotlight ដើម្បីលប់បំបាត់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ត្រឹមឆ្នាំ ២០៣០ ដែលនេះគឺជាគំនិតផ្តួចផ្តើមសកលអនុវត្តច្រើនឆ្នាំ ដោយសហភាពអឺរ៉ុប (EU) និងអង្គការសហប្រជាជាតិ (UN) ។ កម្មវិធីសុវត្ថិភាព និងយុត្តិធម៌ផ្តោតការយកចិត្តទុកដាក់លើប្រទេសនៅអាស៊ាន ហើយកំពុងអនុវត្តតាមរយៈភាពជាដៃគូរវាង ILO និង UN Women ដោយសហការជាមួយនឹង UNODC និងកំពុងអនុវត្តនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ តាមរយៈការសហការជាមួយនឹងរដ្ឋាភិបាល សហជីប សមាគមន៍នយោបាយ អង្គការសង្គមស៊ីវិល និងអង្គការស្រ្តី និងនៅថ្នាក់តំបន់តាមរយៈការសហការជាមួយនឹងស្ថាប័នអាស៊ាន ។

គំនិតផ្តួចផ្តើម Spotlight គឺជាកិច្ចខិតខំប្រឹងប្រែងធំជាងគេរបស់ពិភពលោក ដើម្បីបញ្ចប់រាល់ទម្រង់នៃអំពើហិង្សាលើស្រ្តី និងក្មេងស្រី។ អនុវត្តជាមួយនឹងការសន្យាផ្តល់ថវិកាចាប់ផ្តើមដំបូងចំនួន ៥០០ លានអឺរ៉ូ ពីសហភាពអឺរ៉ុប គំនិតផ្តួចផ្តើម Spotlight គឺជាកិច្ចខិតខំប្រឹងប្រែងកម្រិតសកល ដោយមិនធ្លាប់មានកន្លងមក ដើម្បីវិនិយោគលើសមភាពយេនឌ័រ ដែលជាបុរេលក្ខខណ្ឌ និងជាកត្តា ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ នៅក្នុងនាមជាមូលនិធិ ដើម្បីបង្ហាញពីសកម្មភាពអនុវត្តឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព គំនិតផ្តួចផ្តើម Spotlight កំពុងបង្ហាញឱ្យឃើញថាការវិនិយោគរួមគ្នាក្នុងចំនួនដ៏ច្រើន និងមានលក្ខណៈគ្រប់ជ្រុងជ្រោយសមភាពយេនឌ័រ និងការបញ្ចប់អំពើហិង្សា បង្ហាញឡើងមកនូវការផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវិតរបស់ស្រ្តី និងក្មេងស្រី។

សម្រាប់សំណួរពាក់ព័ន្ធនឹងកម្មវិធីសុវត្ថិភាព និងយុត្តិធម៌ សូមទាក់ទង៖

Deepa Bharathi
 ទីប្រឹក្សាបច្ចេកទេស កម្មវិធីសុវត្ថិភាព និងយុត្តិធម៌
 ការិយាល័យ ILO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក
 អ៊ីមែល៖ bharathi@ilo.org

Valentina Volpe
 អ្នកឯកទេសផ្នែកបញ្ចប់អំពើហិង្សាលើស្រ្តី កម្មវិធីសុវត្ថិភាព និងយុត្តិធម៌
 ការិយាល័យ UN Women ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក
 អ៊ីមែល៖ valentina.volpe@unwomen.org

Twitter: @GlobalSpotlight
 Instagram: @spotlightinitiative
 Facebook: @TheSpotlightInitiative
 Youtube: Spotlight Initiative
www.spotlightinitiative.org/safe-and-fair

